

25. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានសំរាប់

គ្រីស្ទបរិសុទ្ធនៃខ្មែរដែលត្រូវបានបៀតបៀន
ដោយសារជំនឿរបស់ពួកគេពីសមាជិកគ្រួសារ។
សូមពង្រឹងសេចក្តីជំនឿរបស់អ្នកដើម្បីទាំងនេះ
និងជួយពួកគេឱ្យយកចិត្តទុកដាក់
និងគូសប្រាប់គ្រួសាររបស់ពួកគេ។ (ទំនុកចិត្ត ១១៩: ៨៦)

26. ឱព្រះវរបិតាអើយ សូមបរទេសប្រាជ្ញា
និងក្តីអាណិតអាសូរដល់បុគ្គលិកពន្ធនាគារគ្រីស្ទបរិសុទ្ធ
នៅបរទេសដាណឺម៉ាក។
សូមប្រើពួកគេដើម្បីនាំសារនៃសេចក្តីសង្គ្រោះរបស់ទូរង
និងការព្យាបាល
តាមរយៈព្រះយេស៊ូទៅកាន់អ្នកទោសដែលនៅជាមួយពួកគេ
ក្នុងការបើកចិត្តនិយាយអំពីជីវិត និងជំនឿរបស់ពួកគេ។

27. បិតាអើយ
សូមទូរងជួយអ្នកដើរនៅបរទេសហ្វាំងឡង់ឱ្យរក្សាជំនឿរបស់ពួកគេ
ទោះបីជាសង្គមបានមើលស្រាល
និងមើលងាយពួកគេក៏ដោយ។
សូមបង្រៀនពួកគេឱ្យបុរេបុរសនិងអ្នកមិនដើរដោយក្តីសុខ
ឡាញ់ និងការអាណិតអាសូរ។ (រ៉ូម ១៥: ៤)

28. ព្រះអម្ចាស់អើយ
យើងអធិស្ឋានសម្រាប់មនុស្សចាស់ទាំងអស់ដែលនៅក្នុងបរទេស
ស៊ុយអែត, កាណាដា និងបរទេសនៅភាគខាងជើងផ្សេងៗទៀត
ដែលនៅដាច់ឆ្ងាយពីគេនាដូរដាវ
ហើយកម្មវិធីទទួលបានការហៅចូលនិងចេញទូរស័ព្ទពីអ្នកដទៃ
និងមិនមានការមកសួរសុខទុក្ខពីមិត្តភក្តិ និងបងប្អូន។
សូមឱ្យអ្នកដើរបានទទួលការយកចិត្តទុកដាក់
និងផ្តល់នូវសេចក្តីសុខឡាញ់ដល់ពួកគេ។ (យ៉ូហាន ១៣: ៣៤-៣៥)

29. ព្រះអម្ចាស់អើយ
សូមជួយអោយភរិយាដែលជាគ្រីស្ទបរិសុទ្ធនៅបរទេសរ៉ូម៉ានី
រស់នៅក្នុងជីវិតដ៏បរិសុទ្ធ និងមានការគោរព
សូមឱ្យស្វាមីរបស់ពួកគេបានចុះចូល
និងបញ្ឈប់ការបៀតបៀនដល់បុរសដែលជាអ្នកដើរផង
ដែរ។ (១ ពេត្រុស ៣: ១-២)

30. ឱ ព្រះវរបិតាអើយ សូមអោយជំងឺកូវីដ១៩នេះ
នាំអោយមនុស្សទាំងអស់ឃើញពីសេចក្តីត្រូវការដ៏ខ្លាំងរបស់គេចំ
ពោះទូរង។
សូមអោយបុរសទាំងអស់ដឹងថាមានតែព្រះអង្គគប៉ុណ្ណោះ
ដែលជាព្រះគ្រប់គ្រងជីវិត និងសេចក្តីស្លាប់លើបុរសជាតិទាំងអស់។
ទូរងបានដាក់ទណ្ឌកម្មដល់អំពើបាប
ប៉ុន្តែទូរងបានបរទេសព្រះពរ
និងជីវិតសម្រាប់អ្នកដែលដើរតាមទូរងវិញ។ (យេរេមា ៣២: ១៧-១៩)

<기도 후원자의 편지>

저는 '소망의 여인들' 기도 달력을 이렇게 활용하고 있습니다.

저희 가정은 매달 첫 주에 가정예배를 드리는데, 그때 가족 네 명이 돌아가면서 기도 달력의 기도제목을 1일부터 31일까지 순서대로 번갈아가면서 읽으며 기도합니다.

그리고 개인 기도 시간 중 매주 화요일에는 북방선교방송을 위해 기도하는데, 이 때 매주 열흘씩 나눠서 기도제목을 읽으며 기도하고 있습니다.

직장에 다니고 있어서 매번 참석할 수는 없지만 시간 형편이 허락되는 대로 매월 첫 주 금요일에 있는 '소망의 여인들' 기도 모임에 참여하려고 노력합니다. 함께 모여 기도하면 혼자서 할 때보다 더 힘이 나고 은혜로운 것 같아요.

또 직장 신우회 동료들에게 기도 달력을 나눠주고 있습니다. 동료들은 기도 달력을 보며 아직도 전 세계에 이렇게 힘들게 살아가고 있는 여성들이 많다는 것이 믿겨지지 않는다고 합니다. 상대적으로 우리는 대한민국에서 여성으로서 살아감을 감사하게 됩니다.

- 안인숙 사모

후원안내
국민은행 851-01-0003-724 북방선교방송



Women of Hope
Prayer Calendar

បុរិសុទ្ធអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង
100កាសា និងមានអ្នកចូលរួមអធិស្ឋានជាង



2020. 11.

សំណូមពរអធិស្ឋានជាមួយបទគម្ពីរ

ក្នុងអំឡុងពេល ២ខែទៀតនៃការអធិស្ឋាន
យើងមានឱកាសក្នុងការអានពិសិទ្ធិ និងរឿងរ៉ាវជាច្រើន
ដែលបានបង្ហាញពីក្រុមជំនុំរបស់ព្រះអង្គនៅក្នុងសករាជ្យ
ទី២១
និងអ្នកដើរដែលនៅតែបុរេបុរសជាមួយនឹងការបៀតបៀន។
យើងមានឱកាសក្នុងការអធិស្ឋានសម្រាប់អ្នកដែលបៀត
បៀនជំនឿអ្នកដទៃអោយទទួលបានការសង្គ្រោះ សេរីភាព
និងភាពអស់កល្បដែលមកពីព្រះយេស៊ូគ្រីស្ទ។ ខ្ញុំជឿថា
ព្រះពរដែលព្រះបានសន្យាជាមួយបងប្អូនប្រុសស្រីទាំងអស់ដែល
រងដោយការបៀតបៀន
នោះជុំវិញអោយបងប្អូនមានការតស៊ូ
ទោះបីជាមានទុក្ខដល់បាក់ក៏ដោយ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh
ត្រីមីណងចក្រ សង្កាត់កោកក្លាង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

អធិស្ឋានសំរាប់.....

1. បិតាអើយ សូមជួយយើងខ្ញុំដែលជាគ្រីស្ទកបរវិស័ទចេះបន្ទាបខ្លួន និងបែរចេញពីអំពើបាបរបស់យើងខ្ញុំ ហើយប្រមូលគ្នាក្នុងការទូលអង្ករ សម្រាប់ការផ្សះផ្សាទាំងផ្លូវកាយ និងពុរលឹងវិញ្ញាណរបស់បុរាណជាតិរបស់ទូរង់ដទៃទៀត។ (២ រចកុសគុយ ៧:១៤)

2. ឱ ព្រះវរបិតាអើយ សូមនាំមកនូវក្តីសង្ឃឹម សន្តិភាព និងភាពយុត្តិធម៌ដល់អូនកង្វើដែលត្រូវគេធ្វើបៀតបៀន ដោយត្រូវពិន័យ ហើយជាប់ពន្ធនាគារនៅបុរេសម័យក្រែន ដែលជាបុរេសម័យហាមឃាត់មិនឱ្យមានការផ្សាយដំណឹងល្អអ។ (ម៉ាថាយ៥: ១០-១២)

3. កូនទាំងអស់គ្នាសូមអធិស្ឋានសំរាប់យោធាដែលបានបែកចេញពីក្រុមគ្រួសាររបស់ពួកគេ ហើយមកបម្រើការម្នាក់ៗក្នុងរយៈពេលយូរ។ សូមឱ្យពួកគេបានស្វែងរកសេចក្តីសង្គ្រោះ សន្តិភាព និងការការពារសម្រាប់ពួកគេផ្ទាល់ (ទំនុកតម្កើង៤: ៨)

4. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានសម្រាប់អូនកដែលនៅក្នុងពន្ធនាគារនៃបុរេសម័យអេក្សពី ដោយសារតែអំពើពុករលួយក្នុងនយោបាយ។ សូមឱ្យពួកគេបានលឺ និងទទួលយកដំណឹងល្អអរបស់ទូរង់ហើយប្រើចិត្តមកធ្វើជាមនុស្សល្អ និងជាម្នាក់ដែលមានសន្តិភាពនៅពេលដែលពួកគេត្រូវបានដោះលែង។ (២ពេក្រុស១: ៤)

5. បិតាអើយ យើងអធិស្ឋានសំរាប់ក្មេងស្រី និងសិស្សសិរិយក្មេងនៅបុរេសម័យបេនីន ដែលត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិរុះរើចោល ដោយសារតែពួកគេជឿទៅលើទូរង់ និងដើរតាមព្រះយេស៊ូវ។ សូមទូរង់បុរេសម័យអោយមិត្តភក្តិក្នុងដែលជាគ្រីស្ទកបរវិស័ទមកលើកទឹកចិត្តពួកគេផងដែរ។ (២ កូរិនថូស១៣:១១)

6. យើងសូមសរសើរតម្កើងព្រះនាមទូរង់ដែលស្ត្រី ៨០០ នាក់ក្នុងពន្ធនាគារនៃបុរេសម័យរូហាយ អាចទទួលបានសារនៃក្តីសង្ឃឹមរបស់ទូរង់តាមរយៈ «ស្ត្រីក្នុងសេចក្តីសង្ឃឹម» និងកម្មវិធីវិទ្យុគ្រីស្ទកបរវិស័ទផ្សេងទៀតដែលមាននៅទីនោះ (អេសាយ៦១: ១)

7. ព្រះអម្ចាស់អើយ សូមទូរង់បានជួយលើកស្ទួយអូនកង្វើជនជាតិអាឡឺម៉ង់ជាច្រើននាក់ទៀត ក្នុងការគាំទ្រដល់កម្មវិធី ព័ន្ធជាច្រើនស្ត្រីក្នុងក្តីសង្ឃឹម និងអង្គការដទៃទៀតដែលជួយដល់គ្រីស្ទកបរវិស័ទដែលឯកា ខ្វះខាត និងត្រូវគេបៀតបៀន។ (១ថែស្សាឡូនីច៥:១១)

8. ព្រះអម្ចាស់អើយ សូមបុរេសម័យប្រាជ្ញាដល់រដ្ឋាភិបាលដែលត្រូវដោះលែងអូនកទោសចេញពីពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ សូមឱ្យព្រះវិហារនៅតាមតំបន់មានការគាំទ្រដល់អូនកទោសទាំងនេះនៅពេលពួកគេចូលមកក្នុងសង្គមមុតងទៀត។ (កូលុស ១: ៩)

9. ឱ ព្រះដែលមានពេញដោយព្រះហឫទ័យមេត្តាករណ៍អើយ សូមទូរង់នាំមកនូវការកំសានុកចិត្ត សន្តិភាព និងកម្លាំង

ដល់អូនកដែលមានដួងចិត្តគ្រប្រេះស្រាំ មនុស្សឯកា និងមនុស្សរវើយចំណាស់ដែលមិនមានទំនាក់ទំនងជាមួយគ្រួសារ និងអូនកដែលសំរាកព្យាបាលក្នុងមន្ទីរពេទ្យដែលមិនអាចមានអូនកមកសួរសុខទុក្ខបាន។ (ទំនុកតម្កើង១០:១៧)

10. បិតាអើយ អូនកទោសនៅអាហ្វ្រិកខាងត្បូងពិតជាត្រូវការការអធិស្ឋានយ៉ាងខ្លាំងសម្រាប់ខ្លួនគេ គ្រួសារ និងអនាគតរបស់ពួកគេក្នុងការវិលចូលក្នុងសង្គមវិញ។ បិតាអើយ សូមជួយយើងឱ្យចេះសុំទ្បាញ និងផ្តល់ភាពកក់ក្តៅដល់មនុស្សសប្តាតំបង់ មនុស្សឯកា និងអូនកដែលមិនមានអូនកណាត្រូវការសោះ។ (ទំនុកតម្កើង២៥:១៦)

11. ព្រះអម្ចាស់អើយ កូនសូមអធិស្ឋានសម្រាប់កូនរបស់ទូរង់នៅទូទាំងពិភពលោកដែលត្រូវបានគេបៀតបៀនដោយសារតែជំនឿរបស់ពួកគេ។ សូមទូរង់ការពារ និងឱ្យពួកគេបានដឹងពីព្រះវត្តមានរបស់ទូរង់ផងដែរ។ (ទំនុកតម្កើង៩១)

12. បិតាអើយ សូមទូរង់ផ្តល់ប្រាជ្ញា និងគំនិតថ្មីៗដល់គ្រីស្ទកបរវិស័ទក្នុងបុរេសម័យនេប៉ាល់ ដើម្បីផលិតកម្មវិធីបាក់ផ្សាយ ហើយឱ្យអូនកដែលនៅក្នុងពន្ធនាគារទទួលបានដំណឹងល្អអ និងអនុញ្ញាតឱ្យកម្មវិធីវិទ្យុគ្រីស្ទកបរវិស័ទចូលក្នុងពន្ធនាគារ។ ហើយសូមឱ្យដួងចិត្តអូនកទោសទាំងនោះបានទទួលយកការពិតអំពីទូរង់ផងដែរ។ (១ ថែស្សាឡូនីច២:១៣)

13. យើងសូមអធិស្ឋានសម្រាប់ការការពារទៅដល់បងប្អូនប្រុសស្រីដែលត្រូវបានគេបៀតបៀន កំឡុងពេលពួកគេឆ្ងល់កាត់បុរេសម័យក្រអាស៊ី។ សូមការពារពួកគេពីការធ្វើទុក្ខបៀតបៀន និងផ្តល់ឱ្យពួកគេនូវទីជម្រកដែលមានសុវត្ថិភាពនៅក្នុងបណ្តាបុរេសម័យផ្សេងទៀតដែលពួកគេអាចរស់នៅដោយបើកចំហជាអូនកង្វើ។ (ទំនុកតម្កើង៥:១១)

14. ព្រះអើយអើយ យើងអធិស្ឋានសំរាប់ស្ត្រីមេម៉ាយវ័យក្មេងនៅបុរេសម័យឥណ្ឌាដែលមានតែភាពឯកា។ សូមផ្តល់ឱ្យពួកគេនូវប្រាជ្ញាក្នុងការចិញ្ចឹមកូន និងផ្តល់ផ្គត់ផ្គង់តម្រូវការរបស់ពួកគេ។ (ភីលីពី៤:១៩)

15. បិតាអើយ សូមទូរង់នាំមកនូវការសង្គ្រោះ ការព្យាបាល និងការស្តារឡើងវិញទៅដល់អូនកដែលជាប់ពន្ធនាគារនៅបុរេសម័យប៉ាហ្គាយ។ សូមឱ្យដំណឹងល្អអរបស់ទូរង់បានដោះលែងពួកគេ ដើម្បីឱ្យពួកគេអាចបុរាសពីសេចក្តីពិតរបស់ទូរង់។ (អេសាយ ៤២: ៧)

16. សម្រាប់អូនកដែលបានផ្លាស់ប្តូរចិត្តទៅរកសេចក្តីពិតរបស់ទូរង់នៅបុរេសម័យឥណ្ឌូនេស៊ី ព្រះអម្ចាស់អើយ សូមនាំពួកគេឱ្យរកឃើញក្រុមគ្រួសារខាងជំនឿដែលអាចគាំទ្រពួកគេ និងជួយពួកគេឱ្យរីកចម្រើននៅក្នុងសេចក្តីជំនឿថ្មីរបស់ពួកគេ។ (ភីលីពី២: ១-៣)

17. ឱ ព្រះវរបិតាអើយ សូមទូរង់បានផ្តល់ផ្គត់ផ្គង់ដល់ស្ត្រីដែលទើបឆ្ងល់ទន្លេនៅក្នុងជាប់ពន្ធនាគារ។ ពួកគេនឹងកូនៗរបស់ពួកគេភាគច្រើនតែងខ្វះខាតអាហារ និងការថែទាំសុខភាព។ (ទំនុកតម្កើង ១៤៦: ៧)

18. ព្រះអម្ចាស់អើយ សូមបុរេសម័យទានភាពក្តាហាន សន្តិភាព និងអំណរដល់គ្រីស្ទកបរវិស័ទក្នុងបុរេសម័យអារ៉ាប់ទោះបីពួកគេទទួលរងនូវការបៀតបៀន សូមអោយពួកគេនៅតែឈរយ៉ាងរឹងមាំនៅពេលមានទុក្ខខំលំបាក។ សូមជួយអូនកទំនៀមឱ្យមានកម្លាំង និងមានការគាំទ្រសូមរំដោះបងប្អូនប្រុសស្រីរបស់យើងអោយរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយអោយគេដឹងពីអំណាចគុរប់គុររបស់ទូរង់ផងដែរ។ (រូម ១៥: ៤-៦)

19. យើងអធិស្ឋានសម្រាប់អូនកដែលចេញទៅផុសពុរផ្សាយដំណឹងល្អអរបស់ទូរង់ ដែលជាប់ឃុំឃាំងនៅពន្ធនាគារបុរេសម័យខាងជើងសូមឱ្យពួកគេនៅតែរក្សាជំនឿ ហើយបន្តសុំទ្បាញដល់ទូរង់ទោះបីជាពួកគេជួបនូវទុក្ខខំលំបាក។ សូមឱ្យពួកគេត្រូវបានដោះលែងយ៉ាងឆាប់រហ័ស ហើយវិលត្រឡប់ទៅរកគ្រួសាររបស់ពួកគេវិញ។ (ទំនុកតម្កើង ១៤២: ៧)

20. យើងអធិស្ឋានសម្រាប់ការដោះលែងជនជាតិអែប៊ី និងជនជាតិភាគតិចដទៃទៀតដែលពួកគេកំពុងឃុំខ្លួននៅក្នុងជំរុំមួយក្នុងបុរេសម័យចិន។ ហើយយើងក៏អធិស្ឋានសូមអោយមានកម្មវិធីជាភាសារបស់ពួកគេ ដើម្បីអោយពួកគេមានឱកាសស្តាប់។ (Ps. 12:5)

21. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ការលើកទឹកចិត្ត និងការស្តីទ្រាំរបស់ស្ត្រីដែលជាប់នៅក្នុងពន្ធនាគារដែលត្រូវបានផ្តិតទោសពីឧក្រិដ្ឋកម្មដែលពួកគេមិនបានធ្វើ។ សូមទូរង់បានផ្តល់ភាពយុត្តិធម៌ទៅដល់ស្ត្រីស្លូតត្រង់ទាំងនោះឱ្យត្រូវបានដោះលែង។ (សុភាសិត ២១:១៥)

22. ព្រះអម្ចាស់នៃយើងខ្ញុំអើយ យើងសូមអធិស្ឋានសម្រាប់រដ្ឋាភិបាលនៃបុរេសម័យបេរីយ៉ា ដើម្បីផ្តល់នូវទីតាំងសមរម្យសម្រាប់ស្ត្រីក្នុងការលក់ទំនិញរបស់ពួកគេ ហើយសូមឱ្យការរឹបអូសទំនិញរបស់ពួកគេនឹងត្រូវបញ្ឈប់។ (ទំនុកតម្កើង ១០៣: ៦)

23. យើងសូមសរសើរតម្កើងទូរង់សម្រាប់អូនកង្វើដែលបានចុះទៅសួរសុខទុក្ខអូនកពន្ធនាគារនៅបុរេសម័យអាល់ប៉ានីជាបុរាណ និងបម្រើដល់អូនកទោសនៅទីនោះ។ សូមផ្តល់ឱ្យពួកគេនូវប្រាជ្ញា និងការពេញចិត្តក្នុងការធ្វើការដ៏អស្ចារ្យនេះនៅពេលពួកគេចែកចាយដំណឹងល្អអ និងការពិតរបស់ទូរង់ជាមួយអូនកទោស។ (ម៉ាថាយ ២៥:៣៦)

24. យើងសូមអធិស្ឋានសំរាប់អូនកដែលឃ្លាតឆ្ងាយពីទូរង់ ហើយមិនជ្រើសរើសចូលទៅរកទូរង់ ឬអូនកដទៃ ដើម្បីទទួលបានការកំសានុកចិត្ត ព្រះអង្គគឺអើយសូមការពារពួកគេពីការធ្វើអត្តឃាត រីអំពើដែលបង្ហូរខ្លួនគេ និងគំនិតគេ សូមឱ្យសេចក្តីសុំទ្បាញ និងព្រះគុណរបស់ទូរង់បានបញ្ឈប់ការគិតខុសរបស់ពួកគេ។ (យ៉ូហាន ៨:៣២)